

ជំពូក ១០

ការវិភាគសេដ្ឋកិច្ច និង តំលៃបរិស្ថាន

Environmental Cost and Economy Analyses

ជំពូកទី ១០

ការវិភាគសេដ្ឋកិច្ច និងតំលៃបរិស្ថាន

១០.១ ការវិនិយោគប្រមាណតំលៃបរិស្ថាន

ការវាយតំលៃបរិស្ថាន និងសង្គមលើគម្រោងវិនិយោគសំរាប់អភិវឌ្ឍន៍វារីអគ្គិសនីកំប៉ាយខេត្តកំពត របស់ក្រុមហ៊ុន Kamchay Sinohydro Hydroelectric Co.,Ltd. ដែលក្រុមហ៊ុនបានឱ្យ SAWAC Consultants for Development ធ្វើការសិក្សាស្រាវជ្រាវ នោះ រួមមាន តំលៃបរិស្ថានរូបសាស្ត្រ បរិស្ថានធនធានធម្មជាតិ និងបរិស្ថានសង្គម ដើម្បីរកឱ្យឃើញថា គម្រោង ត្រូវបំពេញបន្ថែមនូវតំលៃបរិស្ថាន លើការវិនិយោគនេះ ។

តារាង ៧៣ : ការវិនិយោគប្រមាណតម្លៃសេដ្ឋកិច្ចនៃការធានាបង់ប្រាក់ប្រចាំឆ្នាំក្នុងតំបន់គំរោង៖

Item	ការប៉ាន់ប្រមាណ (USD)	ទំហំ(ha.)	សរុប (USD)	ផ្សេងៗ
ព្រៃស្រោង	៣៧៥ ^(១)	១៤២២,១៦	៥៣៣៣១០	
ព្រៃឈ្មារយូស្សី	៥៣,៦ ^(២)	៤១៦	២២២៩៧,៦	
សរុប(USD)			៥៥៥៦០៧,៦	

(១) ជាព័ត៌មានBaseline survey ដែលបានសិក្សា និងចេញផ្សាយដោយ CDRI ឆ្នាំ២០០៦

(២) មានបង្ហាញនៅក្នុងជំពូក២

១០.១.១ ការវិនិយោគប្រមាណតំលៃបរិស្ថានធនធានជលផល

ផ្អែកតាមការសិក្សាបរិមាណផលចាប់ និងតំលៃបច្ចុប្បន្នរបស់ត្រី យើងអាចប៉ាន់ប្រមាណប្រាក់ចំណូលពីការនេសាទដូចមានបង្ហាញក្នុងតារាង៧៤ខាងក្រោម ៖

តារាង ៧៤: ការវិនិយោគប្រមាណប្រាក់ចំណូលពីការនេសាទប្រភេទត្រីមានប្រភពពីតំបន់គំរោងនៅពេលវិនិយោគនិងផ្នែកខាងក្រោមតំបន់គំរោង

ឆ្នាំសិក្សា		ភាគរយ នៃបរិមាណ ផលចាប់ (កំណត់ ដោយ អ្នកនេសាទ ចំនួន៦១ គ្រួសារ)	តំលៃបច្ចុប្បន្ន គិតមធ្យម	
បរិមាណផលចាប់តាម បណ្តាឆ្នាំ២០១០			តំលៃបច្ចុប្បន្ន (ដុល្លារអាមេរិក)	
(១)	(២)	(៣)	(៤)	(៥)
២០០៦	១៥៤៦៤	-	១.៨៧៩/ត្រី	២៨.៩១៧,៦៨
២០០៧	១១៥៩៨	៧៥ % នៃឆ្នាំ២០០៦	១.៨៧៩/ត្រី	២១.៦៨៨,២៦
២០០៨	១១០១៨	៩៥ % នៃឆ្នាំ២០០៧	១.៨៧៩/ត្រី	២០.៦០៣,៦៦
២០០៩	១១៥៦៩	១០៥% នៃឆ្នាំ២០០៨	១.៨៧៩/ត្រី	២១.៦៣៤,០៣
២០១០	៧៩១	៦.៦ % នៃឆ្នាំ២០០៩	១.៨៧៩/ត្រី	១.៤៧៩,១៧
ចំណូលអប្បបរមា ឆ្នាំ២០១០				១.៤៧៩,១៧
ចំណូលអតិបរមា ឆ្នាំ២០០៦				២៨.៩១៧,៦៨
ចំណូលមធ្យម/ឆ្នាំ គិតពីឆ្នាំ២០០៧-២០០៩				២១.៣០៨,៦៥

តារាង ៧៥: ការវិនិយោគប្រមូលទិន្នន័យពីការសាងសង់កំប៉ាឃ៍

ការប៉ះពាល់លើប្រាក់ចំណូលនៃមុខរបរសេសសារអាជីព នេសាទនៅក្នុងតំបន់គំរោង		ភាគរយ នៃបរិមាណ ផលចាប់ (កំណត់)	ការបាត់បង់ប្រាក់ចំណូល	
ឆ្នាំ	បរិមាណផលចាប់ត្រី តាមបណ្តាឆ្នាំ	ដោយអ្នកនេសាទ ចំនួន៦១ គ្រួសារ	តំលៃបច្ចុប្បន្ន គិតមធ្យម	តំលៃសរុប (ដុល្លារអាមេរិក)
(១)	(២)	(៣)	(៤)	(៥)
២០០៦	១០.៥៧៩ គ.ក្រ	-	២.៣៨៩/គក្រ	២៥.១៧៨.០២
២០០៧	១០.០៥០ គ.ក្រ	៩៥% នៃឆ្នាំ២០០៦	២.៣៨៩/គក្រ	២៣.៩១៩.០០
២០០៨	៩.០៤៥ គ.ក្រ	៩០% នៃឆ្នាំ២០០៧	២.៣៨៩/គក្រ	២១.៥២៧.១០
២០០៩	៨.៥៩៣ គ.ក្រ	៩៥% នៃឆ្នាំ២០០៨	២.៣៨៩/គក្រ	២០.៤៥១.៣៤
២០១០	៦.៣៨៤ គ.ក្រ	៨៥% នៃឆ្នាំ២០០៩	២.៣៨៩/គក្រ	១៥.១៩៣.៩២
ចំណូលអប្បបរមាឆ្នាំ២០១០				១៥.១៩៨.៩២
ចំណូលអតិបរមាឆ្នាំ២០០៦				២៥.១៧៨.០២
ចំណូលមធ្យម/ឆ្នាំ គិតពីឆ្នាំ២០០៧-២០០៩				២១.៩៦៥.៨១

តារាង ៧៦: ការវិនិយោគប្រមូលទិន្នន័យពីការសាងសង់កំប៉ាឃ៍ នៅត្រួតកំប៉ាឃ៍ និងដៃស្ទឹងតែន

សំរាប់ស្ថិតិប្រចាំឆ្នាំ		ភាគរយ នៃបរិមាណផលចាប់ (កំណត់ដោយអ្នកនេសាទ ចំនួន ៦១ គ្រួសារ)	តំលៃបច្ចុប្បន្ន គិតមធ្យម	តំលៃសរុប (ដុល្លារអាមេរិក)
បរិមាណផលចាប់តាម បណ្តាឆ្នាំ				
(១)	(២)	(៣)	(៤)	(៥)
២០០៦	២៥.៤៣៣ គ.ក្រ	-	២.៨៩/គក្រ	៦៣.៥៨២.៥០
២០០៧	២៤.១៩៩.៤៩ គ.ក្រ	៩៥.២០% នៃឆ្នាំ២០០៦	២.៨៩/គក្រ	៦០.៤៩៨.៧៣
២០០៨	២១.៩០០.០៥ គ.ក្រ	៩០.៥០% នៃឆ្នាំ២០០៧	២.៨៩/គក្រ	៥៤.៧៥០.១៣
២០០៩	១៨.៧៧៩.២៩ គ.ក្រ	៨៥.៧៥% នៃឆ្នាំ២០០៨	២.៨៩/គក្រ	៤៦.៩៤៨.២៣
២០១០	១៥.៤៩៩ គ.ក្រ	៨២.៥៣% នៃឆ្នាំ២០០៩	២.៨៩/គក្រ	៣៨.៧៤៧.៥០
ចំណូលអប្បបរមា ឆ្នាំ២០១០				៣៨.៧៤៧.៥០
ចំណូលអតិបរមា ឆ្នាំ២០០៦				៦៣.៥៨២.៥០
ចំណូលមធ្យម/ឆ្នាំ គិតពីឆ្នាំ ២០០៧-២០០៩				៥៤.០៦៥.៦៩

១០.១.២ ការផ្លាស់ប្តូរមាតិកាដែលបរិស្ថានសង្គមកិច្ច-សង្គម

តារាង៧៨ : ការបំប្លែងស្ត្រេចនេសាទមេកតិកសាងសង់បន្ទាប់ពីឆ្នាំ២០០៦-២០១០

សំគាល់: (+) ចំនួនភ្លៀវកើនឡើង, (-) ចំនួនភ្លៀវថយចុះ

តារាង៧៩: ចំណូលប្រចាំឆ្នាំរបស់ក្មេងៗទេសចរ មកកំសាន្តតំបន់មូឈ័យដ្ឋានទឹកឈូរ ពីឆ្នាំ២០០៦-២០១០

ប្រភេទ	ភ្ញៀវទេសចរចរទេស			ភ្ញៀវទេសចរក្នុងស្រុក			សរុប	
	ឆ្នាំ	ចំនួនភ្ញៀវ	ចំណូល	ឆ្នាំ	ចំនួនភ្ញៀវ	ចំណូល	ចំនួនភ្ញៀវ	ចំណូល
	2006	2333	\$ 104,985.00	2006	275644	\$ 2,756,440.00	277,977	\$ 2,861,425.00
	2007	3084	\$ 138,780.00	2007	238002	\$ 2,380,020.00	241,086	\$ 2,518,800.00
	2008	2809	\$ 126,405.00	2008	256875	\$ 2,568,750.00	259,684	\$ 2,695,155.00
	2009	4195	\$ 188,775.00	2009	176563	\$ 1,765,630.00	180,758	\$ 1,954,405.00
	2010	1884	\$ 84,780.00	2010	67658	\$ 676,580.00	69,542	\$ 761,360.00
អតិបរមា	2009	4195	\$ 188,775.00	2006	275644	\$ 2,756,440.00	277,977	\$ 2,861,425.00
អប្បបរមា	2010	1884	\$ 84,780.00	2010	67658	\$ 676,580.00	69,542	\$ 761,360.00
មធ្យម		2861	\$ 128,745.00		202948	\$ 2,029,484.00	205,809	\$ 2,158,229.00

តារាង៨០: បម្រែបម្រួលចំណូលរួមចំណែករបស់ក្រុមទេសចរ ធុរកិសាទ្តតំបន់មេធាវីយដ្ឋានទឹកកក ពីឆ្នាំ២០០៦-២០១០

ឆ្នាំ	សរុប		
	ចំនួនភ្ញៀវ	ចំណូល	ការថយចុះប្រាក់ចំណូលធៀប២០០៦
2006	277,977	\$ 2,861,425.00	
2007	241,086	\$ 2,518,800.00	\$ 342,625.00
2008	259,684	\$ 2,695,155.00	\$ 166,270.00
2009	180,758	\$ 1,954,405.00	\$ 907,020.00
Average of 2007-2009			\$ 471,971.67
2010	69,542	\$ 761,360.00	\$ 2,100,065.00

១០.១.៣ ការវិភាគសំបែរ នៃផលប៉ះពាល់បរិស្ថានអវិជ្ជមាន

[illegible]

បញ្ជាក់ :

- លទ្ធផលនៃការជ្រើសរើសតំលៃ Carbon Dioxide ក្នុងអង្គសិក្ខាសាលា ថ្ងៃ២៥ ខែមីនា ឆ្នាំ២០១១ បានកំណត់យកតំលៃអប្បបរមា ៥.៧ ដុល្លារ ព្រោះថា ប្រទេសកម្ពុជាមិនអាចកែច្នៃបានដោយខ្លួនឯងទេ គឺត្រូវពឹងផ្អែកលើអ្នកវិនិយោគ ។
 - ការកំណត់តំលៃព្រៃឈើ គឺដកស្រង់ចេញពីឯកសារ Natural forest benefits and economic analysis of natural forest conversion in Cambodia – working papaer 33, December 2006.
 - ការថយចុះ ប្រាក់ចំណូលនេសាទគ្រួសារ ក្នុងដំណាក់កាលសាងសង់ឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ អង្គសិក្ខាសាលាសម្រេចគិតជាមធ្យមព្រោះគំលាតវាតូច ចំពោះការថយចុះប្រាក់ចំណូលឆ្នាំ២០១០វាមានគំលាតខ្ពស់ត្រូវបូកបញ្ចូលជាក់ស្តែង ។
- រីឯការថយចុះ ប្រាក់ចំណូលគ្រួសារនេសាទ ក្រោយការសាងសង់ មានផលប៉ះពាល់ខ្លាំងលើគុណភាពទឹក ក្នុងរយៈពេល

ពាណិជ្ជកម្ម ហើយប្រាក់ចំណូលនេះវានឹងកើនឡើងវិញបន្ទាប់ពីពាណិជ្ជកម្ម ដំបូងនេះ ដោយសារ ក្រុមហ៊ុន បានធ្វើទំនប់ផ្នែកខាងក្រោម អភិរក្សមេពូជត្រី និងបង្កើនធនធានជលផលឡើងវិញ។

- ដូចគ្នាដែរ ចំពោះការថយចុះប្រាក់ចំណូលពីភ្លៀវទេសចរ នៅឆ្នាំ២០០៧-២០០៩ អង្គសិក្ខាសាលាសម្រេច គិតជាមធ្យម ព្រោះគំណត់តាមចំពោះការថយចុះប្រាក់ចំណូលឆ្នាំ២០១០ វាមានគំណត់ខ្ពស់ត្រូវបូកបញ្ចូលជាក់ស្តែង។ រីឯការថយចុះប្រាក់ចំណូលពីភ្លៀវទេសចរណ៍ ក្រោយការសាងសង់ នឹងមានផលប៉ះពាល់ខ្លាំងលើគុណភាពទឹកក្នុងរយៈពេលពាណិជ្ជកម្ម គឺចំនួនភ្លៀវទេសចរប្រហាក់ប្រហែល ឆ្នាំ២០១០ដែរ។ ប្រាក់ចំណូលនេះ នឹងកើនឡើងវិញនៅពេលក្រុមហ៊ុនពង្រីកតំបន់ទេសចរណ៍ក្នុងតំបន់គម្រោងឡើងវិញ (ការលើកឡើង របស់តំណាងក្រុមហ៊ុន Sinohydro ក្នុង សិក្ខាសាលាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១១) ។

តារាង ៨២: ផលប៉ះពាល់អវិជ្ជមាន លើតំបន់បរិស្ថាន ក្នុងការវិនិយោគគម្រោងវារីអគ្គិសនីកំបោម

[Redacted]				
[Redacted]	[Redacted]	[Redacted]	[Redacted]	[Redacted]
[Redacted]	[Redacted]	[Redacted]	[Redacted]	[Redacted]
[Redacted]	[Redacted]	[Redacted]	[Redacted]	[Redacted]
[Redacted]	[Redacted]	[Redacted]	[Redacted]	[Redacted]
[Redacted]	[Redacted]	[Redacted]	[Redacted]	[Redacted]
[Redacted]	[Redacted]	[Redacted]	[Redacted]	[Redacted]
[Redacted]	[Redacted]	[Redacted]	[Redacted]	[Redacted]

សំគាល់: ចំណុចទី៤ក្រុមហ៊ុនបានទូទាត់សំណង់រួចរាល់ហើយ

១០.២ ផលប៉ះពាល់ ពិគ្រោះ

១០.២.១ ហេដ្ឋារចនាសម្ព័ន្ធ ដែលបានទទួល និងគ្រោងទទួលពិគ្រោះ

គម្រោងនេះ ក្រុមហ៊ុនបានសាងសង់ផ្លូវបីខ្សែ រួមមានប្រភេទ Concrete Road (Width = 6m, Length = 12.50Km)

ប្រភេទ New laterite road (Width = 8m, Length= 8.02 Km, ប្រភេទ New temporary laterite road (Width = 4m,

Length = 13.83 km) និង ប្រភេទ Rehabilitation laterite road (Width = 8, Length = 7.40 km) ។

តារាង ៨៣: ប្រភេទសាងសង់ផ្លូវ

Roads construction specification of Kamchay BOT Project by SINOHYDRO

No.	Name	Length (Km)	Width	Time of completion	Construction cost (USD)	Remark
1	L8 Road	5	6m	2009.4	880,000	From No.3 NR to Quarry
2	L6 Road	10	6m	2010.3	2,200,000	From Site to No.3 NR
3	Permanent road at Site	7	6m	2011.11	5,000,000	Entrance to Site and permanant traffic at Site;Cost includes slope treatment and protection measure
4	Temporary road at Site	10	6m	2007.9	850,000	For construction use
5	3# Road (between L6 and L8)	14	6m	2010.3	2,300,000	
6	Total	46			11,230,000	

- ក្រុមហ៊ុននឹងពង្រីកតំបន់ទេសចរណ៍ នៅក្នុង និងជុំវិញតំបន់គំរោង និងជួយដល់ហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងទៀត ។
- ប្រជាពលរដ្ឋនឹងទទួលបានភ្លើងប្រើប្រាស់ដោយតម្លៃថោក ។
- កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ដោយប្រជាពលរដ្ឋប្តូរទំលាប់ឈប់ប្រើអុសសំរាប់ចម្អិនមកប្រើប្រាស់អគ្គិសនីវិញ ។

១០.២.២ តំរូវការសំណងលើផលប៉ះពាល់ផ្នែកសង្គម

គំរោងនេះក្រុមហ៊ុនបានចេញសំណងលើផលប៉ះពាល់ផ្នែកសង្គមរួមមាន:

- សំណងផលប៉ះពាល់លើចំការ ដីស្រែ ដំណាំ និងជួលដីជុំវិញការដ្ឋានយកថ្លៃសរុប USD3,500,000 ក្នុងនោះUSD 3,348,900 ជាសំណងពិតប្រាកដនិង USD 151,100 ចំណាយ ផ្សេងៗ ។

១០.២.៣ វិធានការសម្រាប់កិច្ចការគំរោងបរិស្ថាន

គំរោងស្តារបរិស្ថាន ១២.០០០.០០០ សំរាប់ដំណាក់កាលសាងសង់រយៈពេល ៤ឆ្នាំ និង ៥.៥០០.០០០ ដុល្លារអាមេរិក សំរាប់ ដំណាក់កាលក្រោយសាងសង់ រយៈពេល ៤០ឆ្នាំ ។

ក្រៅពីនេះក្រុមហ៊ុននឹងសាងសង់ទំនប់នៅផ្នែកខាងក្រោមទំនប់ទីពីរ ដើម្បីអភិរក្សត្រីពូជ ដែលមានប្រភពពីតំបន់គំរោង និងតំបន់ជុំវិញគំរោង ។ ផ្តល់ត្រីពូជក្នុងស្រុកប្រលែងចូលក្នុងតំបន់អភិរក្ស និងជុំវិញតំបន់គំរោង រយៈពេល១០ឆ្នាំ: ចំនួន ១០០.០០០ក្បាល ក្នុង ១ឆ្នាំ គិតជាតំលៃ [REDACTED]

គំរោងនឹងជួយឧបត្ថម្ភសំរាប់មន្ត្រីជលផល ០៤រូប ក្នុងការអភិរក្សធនធានជលផល ក្នុងតំបន់ដែលក្រុមហ៊ុននឹងសាងសង់ ទំនប់អាងអភិរក្សត្រី ផ្នែកខាងក្រោមទំនប់ទី២ ក្នុងម្នាក់ ៣០០ដុល្លារ/ខែ សរុប ១៤.៤០០ ដុល្លារអាមេរិក/ឆ្នាំ (៣០០គុណ ១២ខែ គុណ ៤នាក់ = ១៤.៤០០ ដុល្លារអាមេរិក/ឆ្នាំ) ។

គំរោងនឹងជួយឧបត្ថម្ភសំរាប់អនុរក្សព្រៃឈើ(បរិស្ថាន) ០៥រូប ក្នុងការអភិរក្សធនធានព្រៃឈើជុំវិញ និងក្នុងតំបន់ គំរោង ក្នុងម្នាក់៣០០ដុល្លារ/ខែ សរុប ១៨.០០០ ដុល្លារអាមេរិក/ឆ្នាំ (៣០០គុណ ១២ខែ គុណ ៥ នាក់ = ១៨.០០០ ដុល្លារ អាមេរិក / ឆ្នាំ) ។

ថវិកាសំរាប់ការដាំព្រៃឈើឡើងវិញ នៅជុំវិញ និងក្នុងតំបន់គំរោង រយៈពេល២០ឆ្នាំ ចំនួន ៤.០០០.០០០ ដុល្លារ អាមេរិក ។

7

[illegible]

១០.៣ ការវិភាគសេចក្តីសង្ស័យសម្រាប់វិស័សដំណើរ BOOT

តារាង ៨៦: សង្ខេបនៃការវិភាគសេចក្តីសង្ស័យសម្រាប់ដំណើរ Build-Operation-Own-Transfer (BOOT)

Hydroelectric Power Project
BOOT Option: Kamchay Hydro Developers Inc. (KHDI)

Balance Sheet (US\$ '000)

	Calendar Year									
	2011	2012	2013	2014	2015	2016	2017	2018	2019	2020
	1	2	3	4	5	6	7	8	9	10
Assets										
Current Assets										
Cash	20088	23273	23292	22378	22376	22330	22252	21244	21147	21456
Accounts receivable	4031	4128	4227	4328	4432	4538	4647	4759	4873	4990
Total Current Assets	24119	27401	27519	26706	26808	26868	26899	26003	26020	26446
Fixed Assets										
Opening Book Value	274356	259616	244877	230137	215398	200658	188751	176843	164936	153028
Depreciation	14740	14740	14740	14740	14740	11907	11907	11907	11907	11907
Net Fixed Assets	259616	244876	230137	215397	200658	188751	176844	164936	153029	141121
Total Assets	283735	272277	257656	242103	227466	215619	203743	190939	179049	167567
Liabilities										
Current Liabilities										
Bank Overdraft	0	0	0	0	0	0	0	0	0	0
Accounts payable	641	657	672	688	705	722	739	757	775	794
Total current liabilities	641	657	672	688	705	722	739	757	775	794
Long term Liabilities										
Deferred Income Tax	0	0	0	0	0	0	0	0	0	0
Long term loan	182507	166946	151385	135824	122013	108534	95055	81576	69847	58118
Current maturity	15561	15561	15561	13811	13479	13479	13479	11729	11729	11493
Total long term loans	166946	151385	135824	122013	108534	95055	81576	69847	58118	46625
Total Long term Liabilities	166946	151385	135824	122013	108534	95055	81576	69847	58118	46625
Total Liabilities	167587	152042	136496	122701	109239	95777	82315	70604	58893	47419
Equity										
Share Capital										
Preferred Shares	64079	62258	58800	55341	51882	48423	44964	41506	38047	34588
Common Shares	37544	37544	37544	37544	37544	37544	37544	37544	37544	37544
Total Shares Capital	101623	99802	96344	92885	89426	85967	82508	79050	75591	72132

Retained Earnings	14524	20433	24816	26517	28801	33875	38919	41285	44564	48016										
Total Equity	116147	120235	121160	119402	118227	119842	121427	120335	120155	120148										
Total Liabilities and Equity	283734	272277	257656	242103	227466	215619	203742	190939	179048	167567										
Assets	2021	2022	2023	2024	2025	2026	2027	2028	2029	2030										
Calendar Year	11	12	13	14	15	16	17	18	19	20										
Current Assets	20367	20190	17774	17678	17567	17442	17301	14364	14364	14364										
Cash	5110	5232	5358	5487	5618	5753	5891	6033	6177	6326										
Accounts receivable	25477	25422	23132	23165	23185	23195	23192	20397	20541	20690										
Total Current Assets	141121	134467	127814	121160	114506	107853	101199	94545	87892	81238										
Fixed Assets	6654	6654	6654	6654	6654	6654	6654	6654	6654	6654										
Opening Book Value	134467	127813	121160	114506	107852	101199	94545	87891	81238	74584										
Depreciation	159944	153235	144292	137671	131037	124394	117737	108288	101779	95274										
Net Fixed Assets																				
Total Assets																				
Liabilities																				
Current Liabilities																				
Bank Overdraft	0	0	0	0	0	0	0	0	0	0										
Accounts payable	813	832	852	873	894	915	937	960	983	1006										
Total current liabilities	813	832	852	873	894	915	937	960	983	1006										
Long term Liabilities																				
Deferred Income Tax	0	0	0	0	0	0	0	0	0	0										
Long term loan	46625	36882	27139	21711	16283	10855	5428	0	0	0										
Current maturity	9743	9743	5428	5428	5428	5428	5428	0	0	0										
Total long term loans	36882	27139	21711	16283	10855	5427	0	0	0	0										
Total Long term Liabilities	36882	27139	21711	16283	10855	5427	0	0	0	0										
Total Liabilities	37695	27971	22563	17156	11749	6342	937	960	983	1006										
Equity																				
Share Capital																				
Preferred Shares	31129	27670	24212	20753	17294	13835	10376	6918	3459											
Common Shares	37544	37544	37544	37544	37544	37544	37544	37544	37544	37544										
Total Shares Capital	68673	65214	61756	58297	54838	51379	47920	44462	41003	37544										
Retained Earnings	53576	60050	59973	62218	64451	66672	68880	62867	59794	56724										
Total Equity	122249	125264	121729	120515	119289	118051	116800	107329	100797	94268										
Total Liabilities and Equity	159944	153235	144292	137671	131038	124393	117737	108289	101780	95274										

បញ្ជាក់: មានលម្អិតនៅក្នុងឧបសម្ព័ន្ធ៧